

Deer

ពង្រឹងភាពរឹងមាំ
ឆ្អឹងនិងសន្លាក់



ផលិតផលអាហារបំប៉ន Deer ជាអាហារបន្ថែមដែលជួយទ្រទ្រង់សន្លាក់និងឆ្អឹងនៅក្នុងលក្ខណៈឃ្លាឈាមទឹកជីករសជាតិ ទទួលបានងាយស្រួល មានផ្ទៃកាតរីងម៉ាដែលជ្រើសរើសមកដើម្បីផ្តល់គុណភាពខ្ពស់បំផុតសម្រាប់ឆ្អឹងនិងសន្លាក់

វិធីទទួលបាន ៖ ឈាមផលិតផលខាតូលក្នុងទឹក 120 - 150 មីលីលីត្រ ទទួលបានមួយថ្ងៃ 1 កញ្ចប់

គុណសម្បត្តិសារធាតុផ្សំ

ឆ្អឹងខ្ចីក្រីក្រាម (Shark Cartilage Powder)



ឆ្អឹងខ្ចីត្រីឆ្មាមជួយ និងរក្សាកោតខ្សោយសន្លាក់យ៉ាងមានប្រសិទ្ធភាព ព្រមទាំងមានសារធាតុផ្សំគោល ដែលនៅក្នុងឆ្អឹងខ្ចីត្រីឆ្មាមគឺជាសារធាតុ នៅក្នុងក្រុម Glycosaminoglycan ជួយការពារការខូចខាតឆ្អឹងខ្ចី ដោយ មានតួនាទីទប់ស្កាត់អង់ហ្ស៊ីម Collagenase ដែលចូលមកបំផ្លាញខួលា ផែនបរិវេណឆ្អឹងខ្ចីដែលធ្វើអោយឆ្អឹងខ្ចីត្រជាក់ទ្រូងសន្លាក់វិធីម៉ា មានភាព បត់បែនខ្ពស់ធននឹងការប៉ះទង្គិចបានល្អ ទើបជួយការពារការខូចខាតដែល កើតនឹងសន្លាក់ហើយនិងឆ្អឹងបាន ក្រៅពីនេះនៅកាត់បន្ថយការបង្កើត សារធាតុប្រភេទខ្លះដែលចូលទៅបំផ្លាញ Cartilage Matrix បន្ថែមសមត្ថ ភាពក្នុងការទាញទឹកដែលចូលទៅក្នុងសន្លាក់ កាន់តែច្រើនឡើងបន្ថែម បរិមាណការសំយោគ Proteoglycan ហើយនិង Hyaluronic acid ទើប កាត់បន្ថយការកើតរាងសន្លាក់ កាត់បន្ថយការ រលាក ឈឺហើមរបស់ សន្លាក់បាន

កាល់ស្យូម (Calcium Amino Acid Chelate)



កាល់ស្យូម ជាសារធាតុប្រភេទដែលសំខាន់របស់ឆ្អឹងនិងឆ្អឹង ដោយការ ចាប់គ្នាជាត្បូងនៅជាមួយហ្វូសហ្វ័រ មានសមត្ថភាពស្រូបយកបានល្អធ្វើ អោយរាងកាយយកកាល់ស្យូមទៅប្រើប្រាស់បានច្រើន ពេលដែលរាង កាយទទួលបានកាល់ស្យូមនឹងស្រូបយកទៅប្រើតាមតម្រូវការក្នុងមួយថ្ងៃ ដោយគាត់ត្រឹមស្រូបយកទៅអោយឆ្អឹងនិងឆ្អឹងផ្សេងទៀត 99% ដើម្បី បង្កើនភាពវិធីម៉ារបស់ឆ្អឹងនិងឆ្អឹង

អ៊ែរហ្គីនីនី (L-arginine Monohydrochloride)

ជាអាស៊ីតអាមីណូដែលចំបាប់ដែលរាងកាយមិនអាចបង្កើតបានដោយខ្លួន ឯង ជួយបន្ថែមភាពតានតែនៃរាងកាយឆ្អឹង ធ្វើអោយមានកាល់ស្យូមនៅក្នុង ឆ្អឹងកាន់តែច្រើន កាត់បន្ថយការបាក់បែករបស់ឆ្អឹងបានល្អ ដោយ Growth Hormone និងទៅជម្រុញកោសិកាឆ្អឹងប្រភេទ Osteoblast ដើម្បីធ្វើការ បង្កើតកោសិកាឆ្អឹង ថែមទាំងជួយអោយវិធីម៉ា B3 ចូលទៅចាប់កាល់ ស្យូមដើម្បីធ្វើអោយឆ្អឹងវិធីម៉ា និងការពារឆ្អឹងមិនធ្វើអោយឆ្អឹងបាក់ដោយ ទៀតផង

ម៉ាញ៉េស្យូម (Magnesium Amino Acid Chelate)



ជាសារធាតុប្រភេទធាតុរ៉ែ ជាសារធាតុផ្សំសំខាន់របស់ឆ្អឹងនិងឆ្អឹងមានផ្នែក ជួយក្នុងការស្រូបយកកាល់ស្យូមចូលទៅក្នុងឆ្អឹង

ស៊ីត្រាស ប៊ែអូហ្វ្លាវ៉ូណូអ៊ីត (Citrus Bioflavonoids)



សារធាតុដែលបានមកពីរុក្ខជាតិប្រភេទគ្រុចសម្បូរទៅដោយវិធីម៉ាស៊ីហើយ និងប៊ែអូហ្វ្លាវ៉ូណូអ៊ីត (Bioflavonoids) ដែលមានសារធាតុប្រឆាំងនឹងពពួក វ៉ាឌីកាល់សេរី មានផ្នែកក្នុងការជំរុញខួលាផែននិងម៉ូលេគុល ជាពិសេសឆ្អឹង ខ្ចីនិងឆ្អឹង

ម៉ាញ៉េស្យូម (Magnesium Amino Acid Chelate)



រមៀតមានសារធាតុក្រុម Curcuminoids ដែលមានសារធាតុប្រឆាំងនឹងពពួក វ៉ាឌីកាល់សេរីទើបធ្វើឲ្យការពារជំងឺផ្សេងៗ ដែលមានសារធាតុមកពីការ បំផ្លាញរបស់ពពួកវ៉ាឌីកាល់សេរី ដូចជា ជំងឺរលាកខ្វះឆ្អឹង គ្រុនក្នុងសន្លាក់ឆ្អឹង រួមទាំងការទ្រុឌទ្រោមរាងកាយខ្សោយចុះពេលដែលមានអាយុកាន់តែច្រើន

ស៊ីនក់ (Zinc Amino Acid Chelate)

ធាតុរ៉ែដែលចំបាប់ក្នុងការធ្វើការរបស់អង់ហ្ស៊ីមផ្សេងៗក្នុងរាងកាយដោយនៅ ក្នុងក្រុមដែលរាងកាយត្រូវការប្រើក្នុងបរិមាណតិច តែមិនអាចខាតបានដូច ច្រើនបំផុតនៅក្នុងសកល គ្រូក អណ្តូង ឆ្អឹង សាច់ដុំនិងថ្លើម មានផ្នែកជួយក្នុង ការជម្រុញការរុក្ខាលាស់របស់ឆ្អឹងខ្ចី

